



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា Committee for Free and Fair Elections in Cambodia

ភ្នំពេញ, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥

សេចក្តីប្រកាសព័ត៌មាន ស្តីពី «ការចែកផ្សាយសៀវភៅរបាយការណ៍របស់ខុមហ្វ្រែល»

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល មានកិត្តិយស សូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ខុមហ្វ្រែលនឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពី «ការបង្ហាញលទ្ធផលសៀវភៅរបាយការណ៍ដែលបានបោះពុម្ព ការចែកផ្សាយរបាយការណ៍ និងផែនការដែលត្រូវបន្តទៅខាងមុខ»។ សៀវភៅរបាយការណ៍ដែលបានបោះពុម្ព មានដូចជា សៀវភៅប្រវត្តិរូបតំណាងរាស្ត្រ សៀវភៅរបាយការណ៍អង្កេតរដ្ឋសភា និងតំណាងរាស្ត្រ សៀវភៅរបាយការណ៍អង្កេតរដ្ឋាភិបាល សៀវភៅរបាយការណ៍អង្កេត ស្តីពីការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ និងពុករលួយទាក់ទងនឹងនយោបាយ សៀវភៅរបាយការណ៍ឃ្នាំមើលយេនឌ័រផ្នែកនយោបាយ ស្តីពីសភា និងតំណាងរាស្ត្រស្ត្រី និងការផ្តល់អំណាចឱ្យស្ត្រីក្រុមប្រឹក្សាយុវស្ម័យក្នុងការបំពេញកិច្ចការនៅថ្នាក់មូលដ្ឋាន និងការបង្ហាញវីដេអូខ្លីៗ ស្តីពី «កំណែទម្រង់ការបោះឆ្នោត»។

អាស្រ័យដូចនេះ យើងខ្ញុំសូមគោរពអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តាចូលរួមយកព័ត៌មានឱ្យបានគ្រប់ៗគ្នាដោយកិច្ចសហការ។

ពេលវេលា: ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៥ ចាប់ពីម៉ោង ០៩:៣០ព្រឹក ដល់ម៉ោង ១០:៣០ព្រឹក។

ទីកន្លែង: ទីស្នាក់ការកណ្តាលអង្គការខុមហ្វ្រែល ភ្នំពេញ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

- ១ .រដ្ឋបាលអង្គការខុមហ្វ្រែល ០២៣ ៨៨៤ ១៥០
- ២ លោក .កន សារ៉ាង មន្ត្រីជាន់ខ្ពស់នៃកម្មវិធី ០១១ ៨៨៤ ៨៤០

Vision: A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

Missions: To help to create an informed and favorable climate 1)- for free and fair elections through lobbying and advocacy for a suitable legal framework, education to inform voters of their rights and monitoring activities that both discourage irregularities and provide comprehensive monitoring data to enable an objective, non-partisan assessment of the election process, and 2)- for meaningfulness of post elections through education and public forums to encourage citizens to participate in politics and decision-making, advocacy/lobby for electoral reforms that increase accountability of elected officials and provide comprehensive monitoring data to enable an objective, non-partisan assessment of the fulfillment of political platform and performance of elected officials.